

ដំណាំត្រូវសក់ឡើង

១. ការរៀបចំដី

- ក្នុងដីជំរៅពី ២៥-៣០ ស.ម ហើយរាស់បំបែកដីអោយបានរៀបស្មើល្អ


២. ការលើករង

- **បណ្តោយរង:** មិនត្រូវបានកំណត់ទេ អាស្រ័យទៅតាមលទ្ធភាពផ្ទៃដីដែលមាន
- **ទទឹងរង:** មិនត្រូវលើសពី ១ ម
- **ចន្លោះរង:** ចន្លោះពីររងមួយទៅរងមួយពី ៥០ស.ម
- **កំពស់រង:**
 - o រដូវប្រាំង: កំពស់ ២០ស.ម ដោយមានកំពែង ដើម្បីកុំអោយទឹកហូរចេញ
 - o រដូវវស្សា: កំពស់ពី ៣០ស.ម រាងជាខ្នងអណ្តើកចន្លោះពីររងមួយទៅរងមួយមានចង្កូរបង្ហូរទឹកចេញ

៣. បច្ចេកទេសដាំដុះ

- ដាំគ្រាប់ផ្ទាល់ដាក់១គ្រាប់ក្នុងមួយរណ្តៅ
- ចន្លោះជួរ ៥០ស.មនិងមានចន្លោះគុម្ព ៥០ស.ម
- បន្ទាប់ពីដាំគ្រាប់ហើយយើងត្រូវគ្របចំប៉ើងអោយបានកំរាស់កន្លះតិកដើម្បីការពារកុំអោយដីរហ័សស្ងួតធ្វើអោយពន្លកគ្រាប់ដែលទើបដុះវាស្ងួតហើយងាប់ទៅវិញបានរក្សាសំណើម និងកាត់បន្ថយការដុះស្មៅ ។

ចំណាំ: គ្រាប់ដែលផ្តាច់មិនត្រូវអោយដុះចេញពន្លកឬសរែង(ផ្តាច់ត្រឹមតែបែកមាត់ចាប) ។ បើទុកអោយគ្រាប់ដុះពន្លករែងវាងាយនិង ស្ងួតងាប់បានបើក្តៅខ្លាំង រឺ វានិងរលួយបើដីសើមជ្រុល ។




៤. ការប្រើប្រាស់ដី

សំរាប់ពូជបន្លែទំនើបមានការប្រើប្រាស់ដីគីមីនិងជីធម្មជាតិច្រើនបើធៀបនឹងពូជបន្លែក្នុងស្រុក ។ ដីដែលបានដាក់មានប្រសិទ្ធិភាពពេលណាយើងស្រោចទឹកបានគ្រប់គ្រាន់ ។ ទឹកមានតួនាទីជាអ្នកនាំដីដែលបានដាក់អោយទៅដល់ឫសដំណាំ ហើយធ្វើអោយដំណាំលូតលាស់បានល្អ ។

- **របៀបដាក់ដីទ្រាប់បាត:**
 - o ប្រភេទទី១ យើងត្រូវយកដីគីមី និងជីលាមកសត្វមកពង្រាយលើរង ទើបកាប់ច្របល់ដីទាំងនេះ ដីមួយដីសើៗ ទើបយើងធ្វើរណ្តៅដាក់ដីគ្រាប់ រឺ កូន ។
 - o ប្រភេទទី២ យើងអាចដាក់ដីនៅក្នុងរណ្តៅ ហើយលាយច្របល់ជាមួយដីបន្ទាប់មកទើបដាក់កូនចំងាយប្រមាណ៥ស.ម ពីដីដែលច្របល់នោះ ។

- **របៀបដាក់ដីបំប៉ន:** យើងត្រូវដឹកកប់ដីដែលត្រូវដាក់នៅសងខាងរណ្តៅ រឺ នៅចន្លោះគុម្ព ។ មិនត្រូវដាក់ដីជាប់និងគល់បន្លែទេ របៀបដាក់ដីដូចជា:
 - o ២ អាទិត្យបន្ទាប់ពីដាំ ត្រូវដាក់ដី ចំងាយប្រមាណ ៥ស.ម ពីគល់បន្លែ
 - o ៤ -៥ អាទិត្យបន្ទាប់ពីដាំ ត្រូវដាក់ដី ចំងាយប្រមាណ ១០ស.ម ពីគល់បន្លែ
 - o លើសពី៥អាទិត្យបន្ទាប់ពីដាំត្រូវដាក់ដី ចំងាយប្រមាណ១៥ស.ម ពីគល់បន្លែ



- បរិមាណដីដែលត្រូវដាក់

ដាក់ដីទ្រាប់បាត	ដីកែង ៧.៥ក្រាម (១ស្លាបព្រាបាយស្មើ)/ដើម លាមកសត្វ ០.៥ គីឡូក្រាម/ដើម
ការដាក់គ្រាប់	
១ អាទិត្យបន្ទាប់ពីដាំ	
២ អាទិត្យបន្ទាប់ពីដាំ	ដីអ៊ុយរ៉េ ១០ ក្រាម (១ស្លាបព្រាបាយស្មើ)/ដើម
៣ អាទិត្យបន្ទាប់ពីដាំ	
៤ អាទិត្យបន្ទាប់ពីដាំ	ដីកែង ២.៥ក្រាម (១ស្លាបព្រាបាយកំពុង)/ដើម ដីអ៊ុយរ៉េ ២.៥ក្រាម (១ចុងស្លាបព្រាបាយកំពុង)/ដើម
៥ អាទិត្យបន្ទាប់ពីដាំ	ដីប៉ូតាស្យូម ១.៩ក្រាម (១ចុងស្លាបព្រាបាយស្មើ)/ដើម
៦ អាទិត្យបន្ទាប់ពីដាំ	ដីកែង ២.៥ ក្រាម (១ចុងស្លាបព្រាបាយកំពុង)/ដើម
៧ អាទិត្យបន្ទាប់ពីដាំ	
៨ អាទិត្យបន្ទាប់ពីដាំ	ដី កែង ២.៥ ក្រាម (១ចុងស្លាបព្រាបាយកំពុង)/ដើម
៩ អាទិត្យបន្ទាប់ពីដាំ	
១០ អាទិត្យបន្ទាប់ពីដាំ	បញ្ចប់ការប្រមូលផល

៥. ការថែទាំ

- ការដាត់ទ្រើង: យើងត្រូវដាត់ចំណារនៅពេលដំរី៧ថ្ងៃក្រោយដាំ ។ ការដាត់ទ្រើងយើងអាចដាក់ខ្សែធ្វើជាទ្រើងរីកូនមែកឈើដែលអាចអោយត្រសក់វាឡើងបាន ។ បើយើងដាត់ចំណារយឺតធ្វើអោយត្រសក់បន្ថយការលូតលាស់ដែរ ។



- បើត្រូវកំចាត់ដើមមានស្លឹកពណ៌លឿងអុចៗត្រូវកាត់ចោលជាបន្ទាន់ ដើម្បីកុំអោយឆ្លងទៅស្លឹកផ្សេងៗ



៦. ការប្រមូលផល

- អាចប្រមូលផលបាននៅពេលមានអាយុពី ៣៥-៤៥ ថ្ងៃបន្ទាប់ពីសាប គឺវាអាស្រ័យទៅលើពូជ
- ជាការប្រសើរបើយើងប្រមូលផលដោយកាត់និងកន្ត្រៃ គឺវាអាចរក្សាអោយផ្លែត្រូវកំចាត់មិនរហ័សប្រែពណ៌ទៅជាលឿង

